





របៀបចុះឈ្មោះប្រើប្រាស់ LOLC Mobile

បន្ទាប់ពីបានទាញយកកម្មវិធី LOLC Mobile រួចហើយ សូមបើកដំណើរការកម្មវិធី បន្ទាប់មក

- 1 ចុចពាក្យ Register
- 2 ចុចសញ្ញា  ដើម្បីបញ្ចូលលេខកូដអ្នកណែនាំ (ប្រសិនបើមាន)
- 3 បញ្ចូលលេខកូដអ្នកណែនាំ
- 4 យល់ព្រមលក្ខខណ្ឌប្រើប្រាស់សេវា LOLC Mobile (I Accept the Terms and Conditions)
- 5 ចុចពាក្យ Accept & Get Start
- 6 បំពេញព័ត៌មានក្នុង Basic Information រួមមាន៖

- Mobile No. ៖ ស្វែងរកឈ្មោះប្រទេសណាមួយ រួចបញ្ចូលលេខទូរស័ព្ទ ប្រព័ន្ធនឹងបង្ហាញលេខកូដ ដោយស្វ័យប្រវត្តិ សម្រាប់លេខទូរស័ព្ទសូមកុំបំពេញ លេខ 0 នៅខាងដើម។
សម្គាល់៖ ចំពោះលេខទូរស័ព្ទដែលធ្លាប់បានចុះឈ្មោះប្រើប្រាស់ LOLC Mobile ពីមុនមក ប្រព័ន្ធនឹងមិនអនុញ្ញាត ឱ្យប្រើលេខទូរស័ព្ទនោះចុះឈ្មោះម្តងទៀតទេ។
- Email ៖ បញ្ចូលអាសយដ្ឋានអ៊ីម៉ែល (អតិថិជនមានជម្រើសបញ្ចូល ឬមិនបញ្ចូល)
- Username ៖ បញ្ចូល Username ជាភាសាអង់គ្លេស (អាចដូច ឬខុសពីឈ្មោះផ្លូវការរបស់អតិថិជន និងមិនមាននិមិត្តសញ្ញាពិសេស ឬ Khmer Unicode)
- Password ៖ តម្រូវឱ្យមានលេខ និងអក្សរ (អាចមាន ឬមិនមាននិមិត្តសញ្ញាពិសេស) ដែលមានយ៉ាងតិច ៨ ខ្ទង់។
- Confirm Password ៖ បញ្ចូលលេខសម្ងាត់ជាថ្មីម្តងទៀត ដើម្បីបញ្ជាក់
- Date Of Birth ៖ បញ្ចូលថ្ងៃខែឆ្នាំកំណើត
- Gender ៖ ជ្រើសរើសភេទ



7 ចុចពាក្យ Next

8 ចុចពាក្យ Start User Verification




9 សូមលោកអ្នកថតរូបភាពទៅទាមការណែនាំតាមរយៈអក្សរពីក្រោមរូបភាព និងសំលេងបញ្ជាក់៖

- Hold your head still ៖ សូមដាក់មុខរបស់អ្នកឱ្យជិតអេក្រង់
- Turn Right ៖ ងាកស្តាំ
- Turn Left ៖ ងាកឆ្វេង
- Turn Up ៖ ងើយឡើងលើ
- Turn Down ៖ អោនចុះក្រោម

ចំណាំ៖ បើមានសញ្ញាខ្វែងសូមលោកអ្នកថតម្តងទៀតឬបើមានសញ្ញាផឹកទាំងអស់មានន័យថាការថតរបស់លោកអ្នកជោគជ័យ។

10 ចុចពាក្យ Use Photo ឬ ចុចពាក្យ Retake ក្នុងករណីរូបថតមិនត្រឹមត្រូវ

11 ចុចពាក្យ Next



12 ចុចពាក្យ Scan រួចចុចថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព (គំរូថ្មី) ឬ លិខិតឆ្លងដែន

13 ចុចពាក្យ User Photo ឬ ចុចពាក្យ Retake ប្រសិនបើឯកសារមិនច្បាស់

14 Scan ID/Passport ៖ ជ្រើសរើស អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន

15 ចុចពាក្យ Next នោះប្រព័ន្ធនឹង ចាប់ព័ត៌មានដោយស្វ័យប្រវត្តិ

16 ចុចពាក្យ Submit

17 ចុចពាក្យ Continue

18 អតិថិជនត្រូវបញ្ចូលលេខ OTP ដែលទទួលបានតាមរយៈសារ SMS ក្នុងទូរស័ព្ទ និង/ឬអ៊ីម៉ែល

19 ចុចពាក្យ Verify ប្រព័ន្ធនឹងបង្ហាញពាក្យ Success

20 ចុចពាក្យ Continue ដើម្បីបញ្ចប់ប្រតិបត្តិការ



